



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៤១.៧៧.៧៧

សេចក្តីសម្រេច

ស្តីពី

**ការបង្កើតគណៈកម្មការដឹកនាំការងារធ្វើនីត្យានុកូលកម្ម
លិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធឡើងវិញ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៣ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១២០/០៣០ ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨២២/០១០ ចុះថ្ងៃ ទី១៨ ខែ សីហា ឆ្នាំ ២០២២ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០០៦ ស្តីពីវិធាន និងនីតិវិធី នៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៧២ អនក្រ.បក ចុះថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៨ ស្តីពីការគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ
- បានឃើញសារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៣ ស្តីពីការធ្វើ នីត្យានុកូលកម្មលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធឡើងវិញ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.-

ត្រូវបានបង្កើតគណៈកម្មការ ដឹកនាំការងារធ្វើនីត្យានុកូលកម្មលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធឡើងវិញ ហៅកាត់ថា គ.ន.ល.គ ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានសមាសភាពចូលរួម ដូចខាងក្រោម៖

១. ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត	រដ្ឋលេខាធិការប្រចាំការ	ប្រធាន
	ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.សហវ)	
២. ឯកឧត្តមបណ្ឌិត ឈន សុភាព	រដ្ឋលេខាធិការ នៃក.សហវ	អនុប្រធាន
៣. តំណាងក្រសួងមហាផ្ទៃ	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
៤. តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
៥. តំណាងក្រសួងពាណិជ្ជកម្ម	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
៦. តំណាងក្រសួងរ៉ែ និងថាមពល	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
៧. តំណាងក្រសួងទេសចរណ៍	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
៨. តំណាងក្រសួងយុត្តិធម៌	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
៩. តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
១០. តំណាងក្រសួងសុខាភិបាល	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
១១. តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
១២. តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
១៣. តំណាងក្រសួងព្រះបរមរាជវាំង	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
១៤. តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
១៥. តំណាងក្រសួងអប់រំ យុវជន និងកីឡា	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
១៦. តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
១៧. តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
១៨. តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
១៩. តំណាងក្រសួងបរិស្ថាន	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
២០. តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
២១. តំណាងក្រសួងព័ត៌មាន	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
២២. តំណាងក្រសួងការពារជាតិ	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
២៣. តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	១រូប ជាអនុប្រធាន	១រូប ជាសមាជិក
២៤. តំណាងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	១រូប ជាអនុប្រធាន	១រូប ជាសមាជិក

២៥. ឯកឧត្តម នេត មុនី

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក
នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ នៃក.សហវ

សមាជិក

២៦. តំណាងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ១រូប ជាសមាជិក
២៧. តំណាងក្រុមប្រឹក្សានីតិកម្ម នៃក.សហវ ១រូប ជាសមាជិក
២៨. តំណាងអគ្គនាយកដ្ឋានគោលនយោបាយ នៃក.សហវ ១រូប ជាសមាជិក
២៩. តំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក.សហវ ១រូប ជាសមាជិក។

ប្រការ ២.-

គ.ន.ល.ក ដូចមានចែងក្នុងប្រការ ១ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

- ពិនិត្យលើខ្លឹមសារលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ (លិខិតគតិយុត្ត) ដែលត្រូវធ្វើនីត្យានុកូលកម្មឡើងវិញ
- សហការជាមួយអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដើម្បីកំណត់អំពីផលប៉ះពាល់ នៃការធ្វើនីត្យានុកូលកម្មលិខិតគតិយុត្ត
- ប្រជុំពិភាក្សា និងចរចាជាមួយភាគី នៃលិខិតគតិយុត្ត អំពីការធ្វើនីត្យានុកូលកម្មលិខិតគតិយុត្ត
- ពិនិត្យ និងផ្តល់យោបល់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការធ្វើនីត្យានុកូលកម្មលិខិតគតិយុត្តនីមួយៗ
- ធ្វើអាទិភាវូបនីយកម្មលិខិតគតិយុត្ត ដែលជាកម្មវត្ថុ នៃការធ្វើនីត្យានុកូលកម្ម
- ចូលរួមដោះស្រាយវិវាទពាក់ព័ន្ធនឹងការធ្វើនីត្យានុកូលកម្មលិខិតគតិយុត្ត
- រៀបចំរបាយការណ៍ និងស្នើសុំគោលការណ៍សម្រេចពីប្រមុខរាជរដ្ឋាភិបាល តាមរយៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ ៣.-

គ.ន.ល.ក ត្រូវដំណើរការកិច្ចប្រជុំយ៉ាងតិចមួយដង នៅរៀងរាល់ត្រីមាស។

អនុប្រធាន និងសមាជិក គ.ន.ល.ក ត្រូវចូលរួមប្រជុំតាមការអញ្ជើញ របស់ប្រធាន។ ប្រធាន គ.ន.ល.ក ត្រូវចាត់តាំងអនុប្រធានប្រចាំការ ដើម្បីដឹកនាំកិច្ចប្រជុំ ក្នុងករណីអវត្តមាន។

ក្នុងករណីអនុប្រធានប្រចាំការ ពុំអាចដឹកនាំកិច្ចប្រជុំបាន អនុប្រធានប្រចាំការមានសិទ្ធិចាត់តាំងអនុប្រធានណាម្នាក់ ដើម្បីដឹកនាំកិច្ចប្រជុំជំនួស។

អនុប្រធាន និងសមាជិក គ.ន.ល.ក ដែលមានសមាសភាពពីក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមប្រជុំតាមការអញ្ជើញ របស់ប្រធាន ឬស្របតាមកម្មវត្ថុ នៃការធ្វើនីត្យានុកូលកម្មលិខិតគតិយុត្តរបស់សាមីក្រសួងស្ថាប័ន ដែលមានការពាក់ព័ន្ធប៉ុណ្ណោះ។

គ.ន.ល.ក ប្រើប្រាស់ត្រា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បំពេញការងារ។

ប្រការ ៤.-

គ.ន.ល.គ មានអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃ ក.សហវ ជា លេខាធិការដ្ឋាន។

ប្រការ ៥.-

លេខាធិការដ្ឋាន **គ.ន.ល.គ** មានភារកិច្ច ដូចខាងក្រោម៖

- រៀបចំផែនការសម្រាប់អនុវត្តការងារធ្វើនីត្យានុកូលកម្មលិខិតគតិយុត្ត
- ប្រមូល បូកសរុប និងរៀបចំចងក្រង ជាបញ្ជីលិខិតគតិយុត្តដែលជាកម្មវត្ថុ នៃការធ្វើនីត្យានុកូលកម្ម ដើម្បីដាក់ជូន គ.ន.ល.គ ពិនិត្យ សម្រេច
- ពិនិត្យ និងផ្តល់យោបល់ជូន គ.ន.ល.គ លើខ្លឹមសារលិខិតគតិយុត្ត ដែលត្រូវធ្វើនីត្យានុកូលកម្ម
- ចុះពិនិត្យ និងវាយតម្លៃទីតាំង ដែលបានកំណត់ក្នុងលិខិតគតិយុត្ត ដែលជាកម្មវត្ថុនៃការធ្វើនីត្យានុកូលកម្ម
- សម្របសម្រួលកិច្ចសហការរបស់ គ.ន.ល.គ ជាមួយអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដើម្បីកំណត់ អំពីផលប៉ះពាល់ នៃការធ្វើនីត្យានុកូលកម្មលិខិតគតិយុត្ត
- សម្របសម្រួលរៀបចំកិច្ចប្រជុំនានាពាក់ព័ន្ធនឹងការធ្វើនីត្យានុកូលកម្មលិខិតគតិយុត្ត
- រៀបចំរបាយការណ៍ និងកំណត់ហេតុកិច្ចប្រជុំ
- រៀបចំលិខិតអញ្ជើញ និងការងាររដ្ឋបាលនានា តាមការចាំបាច់
- បំពេញការងារផ្សេងទៀត តាមការណែនាំ របស់ប្រធាន គ.ន.ល.គ ។

ប្រការ ៦.-

អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន **គ.ន.ល.គ** ត្រូវចូលរួមប្រជុំតាមការអញ្ជើញ របស់ប្រធាន។ ប្រធានលេខាធិការដ្ឋាន **គ.ន.ល.គ** ត្រូវចាត់តាំងអនុប្រធានប្រចាំការ ដើម្បីដឹកនាំកិច្ចប្រជុំ ក្នុងករណីអវត្តមាន។ ក្នុងករណី អនុប្រធានប្រចាំការពុំអាចដឹកនាំកិច្ចប្រជុំបាន អនុប្រធានប្រចាំការមានសិទ្ធិចាត់តាំងអនុប្រធាន ណាម្នាក់ ដើម្បីដឹកនាំកិច្ចប្រជុំជំនួស។

លេខាធិការដ្ឋាន **គ.ន.ល.គ** ប្រើប្រាស់ត្រា របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែន សារពើពន្ធ សម្រាប់បំពេញការងារ។

ប្រការ ៧.-

គ.ន.ល.គ និងលេខាធិការដ្ឋាន **គ.ន.ល.គ** នឹងត្រូវរំសាយវិញ ក្រោយពេលដែលការងារធ្វើនីត្យានុកូលកម្មលិខិតគតិយុត្ត ត្រូវបានបញ្ចប់ជាស្ថាពរ។

ប្រការ ៨.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៩.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃសុក្រ ២០២១ ខែកុម្ភៈ ឆ្នាំ ចោះ បញ្ចស័ក ព.ស. ២៥៦៧
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី
 - គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ
 - ដូចប្រការ ៩
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ